



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

សុន្ទរកថា

ឯកឧត្តមទេសរដ្ឋមន្ត្រី រៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ២០១៤ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤

សូមគោរព ៖

- ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍តាម ក្រសួង រដ្ឋលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា និង រាជធានី-ខេត្ត
- ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍
- ឯកឧត្តម លោកជំទាវ ជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍តាមក្រសួង រដ្ឋលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា និង រាជធានី-ខេត្ត និង
- អស់លោក លោកស្រី នាងកញ្ញា ជាភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ដែលបាន អញ្ជើញចូលរួមក្នុងសន្និបាតនាពេលនេះ

ជាបឋម ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានចូល រួមជាអធិបតីក្នុង “សន្និបាតប្រចាំឆ្នាំ២០១៤របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍” យើង នាថ្ងៃនេះ ។

ជាមួយនោះ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និង អំណរគុណជាថ្មីម្តងទៀតដែរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ទាំងអស់ដែលបានបន្តចូលរួមក្នុង

សន្និបាតប្រចាំឆ្នាំរបស់អាជ្ញាធរនាពេលនេះ បន្ទាប់ពីការជួបគ្នាកាលពីម្សិលមិញនៅក្នុង កិច្ចប្រជុំពេញអង្គនៃអាជ្ញាធរយើង ។

ខ្ញុំសូមជម្រាបជូនអង្គសន្និបាតទាំងមូលជ្រាបថា នៅក្នុងរយៈពេលជិតមួយឆ្នាំ២០១៤ នេះ អាជ្ញាធរបានបំពេញកិច្ចការងារ និង ធ្វើឱ្យសម្រេចនូវសមិទ្ធផលមួយចំនួនដែលគួរ ឱ្យកត់សម្គាល់ដូចជា ៖

១) សហការរៀបចំសិក្ខាសាលាប្រចាំតំបន់អាស៊ីខាងត្បូង និង អាស៊ីបូព៌ាស្តីពី គំរូហិរញ្ញ ប្បទានកែលម្អថ្មីរបស់មូលនិធិសកល ដែលមានអ្នកចូលរួមប្រមាណជា ៣០០នាក់ មកពី២០ប្រទេស និង ពីដៃគូបច្ចេកទេសមកពីអង្គការ UNAIDS, WHO និង UNDP ព្រមទាំងអ្នកតំណាងមកពីក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ យើង បានទទួលនូវការកោតសរសើរ និង អំណរគុណពីមូលនិធិសកល ដោយយើងបាន ចូលរួមសហការរៀបចំ ធ្វើឱ្យសិក្ខាសាលាមានដំណើរការប្រព្រឹត្តទៅដោយជោគ ជ័យ ។ ក្នុងនោះមានការជួយសម្រួលផ្នែកសន្តិសុខ និង ការជួយសម្រួលក្នុងការសុំ ទិដ្ឋាការ ជាពិសេសចំពោះគណៈប្រតិភូដែលមានការលំបាកក្នុងការទទួលទិដ្ឋាការ ដូចជាគណៈប្រតិភូមកពី អ៊ីរ៉ង់ អាហ្វហានីស្ថាន ប៉ាគីស្ថាន បង់ក្លាដែស និង ស្រីលង្កា ជាដើម ការរង់ចាំទទួលភ្ញៀវនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ការរៀបចំកម្មវិធី សិល្បៈបុរាណ ដែលសម្តែងដោយក្រុមសិល្បៈមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងក្រុមអ្នកសម្តែងដែលជាក្រុម បុរសស្រឡាញ់បុរស និង ស្រីស្រស់ផងដែរ ។

២) នៅក្នុងការចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២០ ស្តីពីជំងឺអេដស៍ នៅម៉ែលប៊ិន ប្រទេសអូស្ត្រាលី ដែលមានការចូលរួមពីគណៈប្រតិភូប្រមាណ១៣៦០០នាក់ មកពី ២០០ប្រទេស ក្នុងគោលបំណង ៖ ចែករំលែកបទពិសោធន៍រវាងគ្នាក្នុងការប្រយុទ្ធ នឹងជំងឺអេដស៍ ស្តាប់ពីការរីកចម្រើន ឬ បញ្ហាប្រឈមក្នុងការព្យាបាលជំងឺអេដស៍ ស្ថាបនាបណ្តាញសហប្រតិបត្តិការទូទាំងពិភពលោក ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ នោះ ប្រទេសកម្ពុជាយើងបានទទួលការអបអរសាទរ និង កោតសរសើរពីសំណាក់ អ្នកចូលរួម និង ជាពិសេសពីសាស្ត្រាចារ្យ សារ៉ូន ឡឺវីន (Sharon Lewin) សហ ប្រធានសន្និសីទអន្តរជាតិលើកទី២០ ស្តីពីជំងឺអេដស៍ អំពីជោគជ័យរបស់កម្ពុជា យើងក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ។ តាមរយៈអង្គប្រជុំនោះ លេចចេញនូវការអំពាវ នាវដល់ប្រទេសផ្តល់ជំនួយ ឱ្យបង្កើនជំនួយហិរញ្ញវត្ថុដល់កម្មវិធីអេដស៍នៅទូទាំង ពិភពលោក និង មានការបញ្ជាក់ថា ការព្យាបាលជំងឺអេដស៍នេះ ត្រូវធ្វើការរួមផ្សំ

ជាមួយនឹងការព្យាបាលជំងឺទៀតៗដែរដូចជា ជំងឺរបេង គ្រុនចាញ់ រហូតដល់ជំងឺ ថ្លើមទៀតផង ។ ចំណុចសំខាន់ៗនៃសន្និសីទនោះមាន ៖

- ក. ការអំពាវនាវឱ្យប្រទេសម្ចាស់ជំនួយបន្តផ្តល់ជំនួយក្នុងការប្រយុទ្ធនឹងជំងឺ អេដស៍តទៅទៀត ។
- ខ. ការអំពាវនាវកុំឱ្យធ្វើច្បាប់ដាក់អំពើពេស្យាជាបទឧក្រិដ្ឋក្នុងផ្នែកព្រហ្មទណ្ឌ ។
- គ. ការអំពាវនាវកុំឱ្យរើសអើងចំពោះមនុស្សស្រឡាញ់ភេទដូចគ្នា និង ប្តូរភេទ ។
- ឃ. ការអំពាវនាវឱ្យបន្តការស្រាវជ្រាវដើម្បីព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយ ។

៣) ក្នុងដំណើររបេសកកម្មស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន និង ការពិនិត្យមើលសភាព ការណ៍ផ្ទាល់នៅមូលដ្ឋាន យើងបានទៅដល់ខេត្តឧត្តរមានជ័យ ព្រះវិហារ និង ស្ទឹង ត្រែង កាលពីខែមីនា និង ទៅខេត្តតាកែវ និង ខេត្តព្រះសីហនុ នៅក្នុងខែកញ្ញា និង តុលានេះ ។ ក្នុងនោះ យើងបានយល់ដឹងពីសេវាព្យាបាល ថែទាំ និង សង្គមកិច្ច ដែលជួយគាំទ្រដល់អ្នកជំងឺអេដស៍ ពីសំណាក់មន្ត្រីក្រសួងសុខាភិបាល បុគ្គលិក សង្គមស៊ីវិល និង អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ។ យើងក៏បានជួបនឹងករណី អ្នកផ្ទុកមេរោគដែលទទួលសេវាសុខាភិបាល និង នៅក្រៅសេវាដែលជាអ្នកជំងឺមិន បានចូលក្នុងប្រព័ន្ធព្យាបាល ។ តាមរយៈបទពិសោធន៍ផ្ទាល់នេះ យើងអាចសន្និដ្ឋាន បានថា យើងត្រូវការបន្តកិច្ចប្រតិបត្តិការពហុវិស័យឱ្យស៊ីជម្រៅថែមទៀត ដើម្បី ប្រយុទ្ធនឹងជំងឺអេដស៍ឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា!

ស្ថិតនៅចំពោះមុខបរិបទនៃការថយចុះជំនួយអន្តរជាតិ យើងក៏បានលើកសំណើទៅ រាជរដ្ឋាភិបាល សុំឱ្យបង្កើនថវិកាសម្រាប់អាជ្ញាធរផង និង ជួយឧបត្ថម្ភដល់ការទិញឱសថ ប្រឆាំងនឹងជំងឺអេដស៍ ដែលជាការទាមទាររបស់មូលនិធិសកល ព្រោះថាបើគ្មានការចូល រួមរបស់រដ្ឋាភិបាលទេ សំណើសុំហិរញ្ញប្បទានទៅមូលនិធិសកលអាចនឹងមានហានិភ័យ ឬ ត្រូវបដិសេធចោល ។ យើងស្នើសុំរាជរដ្ឋាភិបាលបង្កើនថវិកាសម្រាប់ឆ្នាំ២០១៥ ចំនួន ១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៦ ចំនួន ១,២ដុល្លារអាមេរិក និង សម្រាប់ឆ្នាំ២០១៧ ចំនួន១,៥លានដុល្លារអាមេរិក ។ យើងសង្ឃឹមថានឹងទទួលបានចម្លើយជាវិជ្ជមាននៅក្នុង ពេលឆាប់ៗនេះ ។

ជាការត្រៀមខ្លួនចំពោះការធ្លាក់ចុះជំនួយពីមូលនិធិសកលនេះ យើងក៏កំពុងសិក្សា
រកប្រភពហិរញ្ញវត្ថុដទៃផ្សេងទៀត ដោយនឹងយកចំណុចនេះទៅពិភាក្សាជាមួយស្ថាប័ន
ទទួលខុសត្រូវពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួង
ផែនការ និង ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ជាដើម។

គោលដៅយុទ្ធសាស្ត្រចម្បងរបស់យើងគឺ បន្តអនុវត្តគោលនយោបាយ៧ចំណុចក្នុង
ការប្រយុទ្ធនឹងជំងឺអេដស៍តទៅទៀត ដោយខិតខំឱ្យការអនុវត្តការងារប្រយុទ្ធនឹងជំងឺអេដស៍
មានសកម្មភាពកាន់តែខ្លាំងឡើងនៅមូលដ្ឋានតាមរយៈ គោលនយោបាយភូមិ-ឃុំមានសុវត្ថិ
ភាព ដោយកំណត់ភូមិសាស្ត្រដែលរងគ្រោះដោយសារជំងឺអេដស៍ធ្ងន់ធ្ងរ ដែលអាចនឹង
កើតមាននៅទីកន្លែងដែលមានសេវាកម្សាន្តច្រើន និង ដោយធ្វើការប្រុងប្រយ័ត្នខ្ពស់ចំពោះ
រលកទី២ដែលអាចកើតឡើងក្នុងចំណោមយុវវ័យ កម្មករ-កម្មការិនីរោងចក្រ និង ជន
ចំណាកស្រុក ។

នេះជាចំណុចសំខាន់ៗដែលខ្ញុំសូមលើកឡើង បន្ថែមលើអ្វីដែលខ្ញុំបានជម្រាបរួច
មកហើយកាលពីក្នុងសម័យប្រជុំពេញអង្គរបស់អាជ្ញាធរយើងកាលពីម្សិលមិញ ។ ឥឡូវ
នេះ ខ្ញុំសូមទុកឱកាសជូន ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ
អេដស៍ មកពីរាជធានី និង ខេត្តមួយចំនួន ធ្វើបទបង្ហាញពីសមិទ្ធផល ឬការរីកចម្រើន ដែល
ទទួលបានក្នុងដែលរាជធានី ឬខេត្ត របស់ឯកឧត្តម លោកជំទាវ ដើម្បីឱ្យយើងទាំងអស់គ្នា
បានយល់ដឹងផង ។

ខ្ញុំសូមប្រកាសបើក **“សន្និបាតប្រចាំឆ្នាំ២០១៤របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ
អេដស៍”** ចាប់ពីពេលនេះតទៅ ។

សូមអរគុណ!